



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
សុខ

ក្រសួងអភិវឌ្ឍន៍ជនបទ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល

បទបង្ហាញស្តីពី

របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅ
ការងារឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល

I. សមិទ្ធផលសម្រេចបាន

១. ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាព

១.១. ការងាររដ្ឋបាល

១.២. ការងារបុគ្គលិក

១.៣. ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំផ្សព្វផ្សាយដល់មន្ត្រីរាជការ

១.៤. ការងារផែនការ និងស្ថិតិ


១.៥. ការងារគណនេយ្យ និងហិរញ្ញវត្ថុ

១.៦. ការងារសវនកម្ម

១.៧. ការងារយេនឌ័រ

១.៨. ការងារជនពិការ

១.៩. ការងារអេដស៍



២. ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

២.១. ការងាររៀបចំបញ្ជីសារពើភណ្ឌ និងទិន្នន័យផ្លូវជនបទ

២.២. ការងារថែទាំផ្លូវជនបទ និងសំណង់សិល្បការ្យ

២.៣. ការងារដាំកូនឈើ

២.៤. ការងារសាងសង់ទីទួលសុវត្ថិភាព

៣. ការងារកែលម្អលក្ខណៈនៃការរស់នៅរបស់សហគមន៍ជនបទ

៣.១. ការងារសាងសង់អណ្តូងស្នប់

៣.២. ការងារសាងសង់ប្រព័ន្ធចែកចាយទឹកខ្នាតតូច

៣.៣. ការងារសាងសង់បង្គន់អនាម័យ

៣.៤. ការងារលើកកម្ពស់ការផ្លាស់ប្តូរទំនាប់នៃការរស់នៅសហគមន៍ជនបទ

៣.៥. ការងារស្រង់ទិន្នន័យ និងអត្រាអនាម័យ

៤. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

៤.១. ការងារលើកកម្ពស់ការបង្កើតការងារ និងមុខរបរនៅជនបទ

៥. សមិទ្ធផលនៃការអនុវត្តន៍គម្រោង និងកម្មវិធីសហប្រតិបត្តិការ

៥.១. ការងារសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងអង្គការដៃគូជាតិ

៥.២. ការងារសហប្រតិបត្តិការជាមួយគម្រោងដៃគូអន្តរជាតិ

II. បញ្ហាប្រឈម

III. មេរៀន និងបទពិសោធន៍

- ចំណុចខ្លាំង
- ចំណុចខ្វះខាត
- សំណូមពរ

ការងារអភិវឌ្ឍន៍ជនបទ គឺជាកិច្ចការពហុវិស័យត្រូវអនុវត្តនៅមូលដ្ឋានផ្ទាល់ និងត្រូវការពេលវេលា មួយសមស្របសម្រាប់ការអភិវឌ្ឍ។ ប៉ុន្តែទោះបីយ៉ាងណាក៏យើងនៅតែខិតខំពុះពារជំនះគ្រប់បញ្ហា និង ឧបសគ្គក្នុងការរៀបចំកិច្ចការអភិវឌ្ឍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ **ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក វ៉ាន់ឫន** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តបេសកកម្មក្នុងការអភិវឌ្ឍជាតិ បានដាក់ចេញនូវចក្ខុវិស័យគោលនយោបាយ និងយុទ្ធសាស្ត្រ ដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវសមិទ្ធិ ផលជាច្រើន មានជាអាទិ៍ បណ្តាញផ្លូវថ្នល់ខ្ចាត់ខ្ចង់ ផ្លូវក្រាលក្រួសក្រហម ផ្លូវដីស ផ្លូវក្រាលកៅស៊ូពីរជាន់ ស្ពាន លូ ស្រះទឹក អណ្តូងទឹក បង្គន់អនាម័យ ការផ្លាស់ប្តូរឥរិយាបថ ការប្រតិបត្តិអនាម័យល្អ គណៈកម្មា ធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ទទួលបានបណ្តុះបណ្តាលពង្រឹងសមត្ថភាព អភិវឌ្ឍន៍ចម្រុះ បណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ មន្ត្រីមានឱកាសបានចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព នៅក្នុងប្រទេស និង ក្រៅប្រទេស ។ ក្នុងឆ្នាំ២០២២ សម្រាប់ការងារអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រប្រកបដោយ ជោគជ័យ ក្រសួងបានសម្រេចដាក់ចេញនូវកម្មវិធីអាទិភាព ជាយុទ្ធសាស្ត្រចំនួន ៤គឺ៖

- កម្មវិធីទី១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍
- កម្មវិធីទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
- កម្មវិធីទី៣៖ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
- កម្មវិធីទី៤៖ សេវាគាំទ្ររដ្ឋបាល ហិរញ្ញវត្ថុ និងកិច្ចការទូទៅ

ដើម្បីអនុវត្តន៍នូវកម្មវិធីអាទិភាព ជាយុទ្ធសាស្ត្រខាងលើប្រកបដោយជោគជ័យ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ប្តេជ្ញាបន្តខិតខំប្រឹងប្រែងអនុវត្តនូវកម្មវិធី ដែលក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់ជូនឲ្យទទួលបានជោគជ័យដោយរួមសហការជាមួយអង្គការដៃគូសហប្រតិបត្តិការ រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដើម្បីប្រក្សាយទីជនបទឲ្យមានភាពស៊ីវិល័យ។

I. សមិទ្ធផលសម្រេចបាន

១. ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាព

១.១. ការងាររដ្ឋបាល

- បានរៀបចំតារាងការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពមន្ត្រីរាជការឆ្នាំ២០២២ ចំនួន១២ លើក។
- បានរៀបចំបញ្ជីវត្តមានប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ឆ្នាំ២០២២ ចំនួន១៥លើក។
- បានធ្វើសេចក្តីជូនដំណឹងដល់មន្ត្រីរាជការស្តីពីការបើកប្រាក់បៀវត្សនៅធនាគារ២ដងក្នុង១ខែចំនួន ២៤លើក។
- បានរៀបចំរបាយការណ៍ត្រៀមប្រជុំ និងធ្វើកំណត់ហេតុប្រជុំប្រចាំខែចំនួន១២លើក។
- បានរៀបចំស្ថិតិមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា មានពិការភាព ចំនួន៥រូប ដែលកំពុងបម្រើការងារក្រោមឱវាទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ទៅក្រសួងអភិវឌ្ឍន៍ជនបទ។
- បានរៀបចំសំណើសុំគ្រឿងឥស្សរិយជូនមន្ត្រីរាជការចំនួន ៧រូប។
- បានតំឡើងថ្នាក់ ឋានន្តរស័ក្ត្រទៅក្នុងតារាងទូទាត់បៀវត្សឆ្នាំ២០២២ ចំនួន១៨រូប។

- បានចូលរួមពិធីប្រជុំស្តីពីការផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២១) និងធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ឌុន លក្ខិណា ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកណ្តាល និងលោក រស់ សុវណ្ណារិទ្ធិ ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយក ដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- បានបញ្ចេញបេសកកម្មជូនថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទចំនួន ៣៨៣ លើក។
- ចូលរួមប្រជុំ សិក្ខាសាលា បណ្តុះបណ្តាល ផ្សព្វផ្សាយ សន្និបាត និងប្រជុំផ្សព្វផ្សាយនានាបានចំនួន ០៤ លើក។
- ទទួលលិខិតចូលចំនួន ៥០៤ លេខ។
- ចេញលិខិតចំនួន ៩៤២ លេខ។



១.២.ការងារបុគ្គលិក


មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល មានមន្ត្រីសរុបចំនួន ៥២ នាក់ ស្រី ២០ នាក់ ក្នុងនោះមាន៖

- លោកស្រីប្រធានមន្ទីរចំនួន ០១ រូប
- អនុប្រធានមន្ទីរចំនួន ០៥ រូប
- ប្រធានការិយាល័យមន្ទីរចំនួន ០៩ រូប ស្រី ០៣ រូប
- អនុប្រធានការិយាល័យមន្ទីរចំនួន ១៤ រូប ស្រី ០៥ រូប
- មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាចំនួន ២៣ រូប ស្រី ១១នាក់។

១.៣. ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងអប់រំផ្សព្វផ្សាយដល់មន្ត្រីរាជការ

ការបណ្តុះបណ្តាលធនធានមនុស្សពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់ចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពដល់មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងការអនុវត្តការងារឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។

ជាក់ស្តែងក្នុងឆ្នាំ២០២២ នេះ មានមន្ត្រីចំនួន ២៨ នាក់ ស្រី ៩ នាក់ ទទួលបានការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពតាមរយៈការចូលរួមសិក្ខាសាលារយៈពេលខ្លីចំនួន៣៣លើក នៅថ្នាក់ជាតិ ថ្នាក់ខេត្ត និងកិច្ចប្រជុំនានាចំនួន១០៦លើក និងបានទៅទស្សនកិច្ចសិក្សានៅក្រៅខេត្តចំនួន០២លើក។



I. សមិទ្ធផលសម្រេចបាន

១. ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាព

១.៤. ការងារផែនការ និងស្ថិតិ

- បានរៀបចំបូកសរុបរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស របាយការណ៍៩ខែរបាយការណ៍ប្រចាំឆ្នាំ ២០២២ និងរបាយការណ៍សមិទ្ធផល៥ឆ្នាំ(២០១៨-២០២២)របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើជូនរដ្ឋបាល ខេត្តកណ្តាល។
- បានរៀបចំរបាយការណ៍សមិទ្ធកម្មតាមដានការអនុវត្តកម្មវិធីអនុកម្មវិធី/ចង្កោមសកម្មភាព ប្រចាំឆមាសទី១ និងប្រចាំ ឆ្នាំ២០២២ ចំនួន០២លើក។
- បានរៀបចំប្រមូលតម្រូវការគម្រោងសកម្មភាពនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ ចំនួន ០១ លើក។
- បានរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២២-២០២៤ និងផែនការថវិកាឆ្នាំ២០២២ ចំនួន០១លើក។
- បានរៀបចំរបាយការណ៍ បទបង្ហាញសិក្ខាសាលាស្តីពីការបូកសរុប និងវាយតម្លៃការអនុវត្តផែនការឆ្នាំ២០២២ និង ទិសដៅបន្តឆ្នាំ២០២៣ ចំនួន០១លើក។
- បានចូលរួមប្រជុំ សិក្ខាសាលា និងសន្និសីទបានចំនួន១៥ លើក។
- បានចូលរួមវគ្គបណ្តុះបណ្តាល ចំនួន ០២ លើក។

I. សមិទ្ធផលសម្រេចបាន

១. ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាព

១.៥. ការងារគណនេយ្យ និងហិរញ្ញវត្ថុ

- បានរៀបចំរបៀបវារៈត្រួតពិនិត្យការងារស៊ីវិល មន្ត្រីជាប់កិច្ចសន្យា ប្រាក់ឧបត្ថម្ភពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២។
- បានទូទាត់រដ្ឋទេយ្យបុរេប្រទានចំនួន ០៤ ជុំ។
- បានទូទាត់សងថ្លៃប្រើប្រាស់អគ្គិសនី ថ្លៃទឹក ទូរស័ព្ទ អ៊ីនធឺណែត និងបង់ពន្ធរថយន្ត។
- បានរៀបចំដេញថ្លៃ ពិគ្រោះថ្លៃ ស្ទង់តម្លៃ និងប្រកួតប្រជែង ចំនួន ៨ គម្រោង(សម្ភារការិយាល័យ សម្ភារបរិក្ខាបច្ចេកទេសមិនមែនព័ត៌មានវិទ្យា សង្ហារឹម សម្ភារបរិក្ខាបច្ចេកទេសព័ត៌មានវិទ្យា ជួសជុលការិយាល័យរដ្ឋបាល ប្រេងឥន្ធនៈ សាងសង់ទីទួលសុវត្ថិភាពសាងសង់ផ្លូវបេតុង)។
- បានទូទាត់ឯកសារផ្លូវខ្ទប់ ប្រចាំ បន្ទាន់ ទូទាត់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) និងបណ្តុះបណ្តាលជំនាញមូលដ្ឋានចល័ត។
- បានធ្វើផែនការអនុម័ត និងធ្វើផែនការលទ្ធកម្មសម្រាប់ឆ្នាំ២០២២។
- បានចូលរួមប្រជុំ សិក្ខាសាលា និងសន្និសីទបានចំនួន១១លើក។
- បានចូលរួមវគ្គបណ្តុះបណ្តាល ចំនួន០២លើក។

១.៦. ការងារសវនកម្ម

- បានចូលរួមសហការជាមួយគណៈប្រតិភូមិសវនកម្មក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើអធិការកិច្ចលើការគ្រប់គ្រងការអនុវត្ត ចំណូល-ចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកាតព្វកិច្ចត្រូវបង់ចំណូលចូលថវិការដ្ឋ ក្នុងការិយាបរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធ និងត្រួតពិនិត្យសារឡើងវិញនូវបណ្តាវិធានការរបស់គណៈប្រតិភូអធិការកិច្ចហិរញ្ញវត្ថុ ដែលបានលើកឡើងក្នុង ការត្រួតពិនិត្យការិបរិច្ឆេទឆ្នាំ២០២០។
- បានសហការចូលរួមជាមួយគណៈប្រតិភូសវនកម្មជាតិ បានចុះធ្វើសវនកម្មលើសេចក្តីសម្រេចស្តីពីប្រកាសការរៀបចំ និងការ ប្រព្រឹត្តទៅ និងការកំណត់បែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របាយការណ៍បូកសរុបសកម្មភាព ការងាររបស់មន្ទីរឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ របស់មន្ទីរ, និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០១៩និងតារាងប្រៀបធៀបការកើនឡើង ថយចុះ។

I. សិទ្ធិផលសម្រេចបាន

១. ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាព

១.៧. ការងារយេនឌ័រ


- បានរៀបចំបង្កើតក្រុមការងារយេនឌ័ររបស់មន្ទីរ។
- មន្ទីរមានមន្ត្រីជនបង្គោលប្រចាំមន្ទីរ ដើម្បីចូលរួមការងារយេនឌ័រ តាមរយៈការអនុវត្តច្បាប់ និងគោលនយោបាយយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំផ្សេងៗ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។
- មន្ទីរបានចូលរួមជាសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត និងបានចូលរួមប្រជុំការងារនេះរៀងរាល់ខែជាមួយរដ្ឋបាលខេត្ត។

១.៨. ការងារជនពិការ

- មន្ត្រីជាជនពិការចំនួន ០៤ រូប ត្រូវបានមន្ទីរគិតគូរយកចិត្តទុកដាក់ជាអាទិភាព និងបានចូលរួមជាបន្តបន្ទាប់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមានពិការភាព ដែលកំពុងបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទចំនួន ០១ លើក។

១.៩. ការងារអេដស៍

- មន្ទីរជាសមាជិកគណៈកម្មាការអេដស៍ខេត្ត និងបានចូលរួមសកម្មភាពជាមួយរដ្ឋបាលខេត្ត និងស្ថាប័ន អង្គភាពពាក់ព័ន្ធ ក្នុងការធ្វើយុទ្ធនាការការពារ និងទប់ស្កាត់ការឆ្លងមេរោគអេដស៍។



២. ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

២.១. ការរៀបចំបញ្ជីសារពើភណ្ឌ និងទិន្នន័យផ្លូវជនបទ

- បានរៀបចំបញ្ជីសារពើភណ្ឌផ្លូវ ប្រភេទ០១ បានចំនួន ៦៦,៧% ប្រភេទ០២ បានចំនួន៥៧,១៤% ប្រភេទ០៣ បានចំនួន ៥៧,៧១% ដើម្បីត្រៀមរៀបចំជាប្រភេទ RRAN ងាយ ស្រួលក្នុងការគ្រប់គ្រងទិន្នន័យផ្លូវជនបទ នៃព្រះរាជាណាចក្រកម្ពុជា។

២.២. ការថែទាំផ្លូវជនបទ និងសំណង់សិល្បកាវ

- ការងារជួសជុលផ្លូវជាលក្ខណៈខ្ទប់អនុវត្តបាន ចំនួន ២ ខែ ប្រវែង ១៣,២ គ.ម នៅឃុំឈ្នាំង ស្រុកពញាឮ និងនៅឃុំព្រៃពូច ស្រុកអង្គស្នួល។
- ការងារជួសជុលផ្លូវជាលក្ខណៈប្រចាំអនុវត្តបានចំនួន២៥ខែ ប្រវែង១១៩,៣០ គ.ម ស្ថិតនៅស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល ស្រុកអង្គស្នួល ស្រុកពញាឮ ស្រុកលើកដែក និងស្រុកល្វាឯម ខេត្តកណ្តាល។



២.២. ការថែទាំផ្លូវជនបទ និងសំណង់សិល្បកាប


- ការងារជួសជុលផ្លូវបន្ទាន់អនុវត្តបានចំនួន១ខ្សែ ប្រវែង១,៤៥០ គ.ម នៅភូមិតាពេជ្រ ឃុំឈ្នាំង ស្រុកពញាឮ។
- សាងសង់ផ្លូវបេតុងបានចំនួនចំនួន០១ខ្សែ ប្រវែង១,១៥ គ.ម នៅភូមិព្រែករាំង១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

២.៣. ការងារដាំកូនឈើ

- បានដាំកូនឈើតាមសងខាងផ្លូវដើម្បីធានាបាននូវការហូរច្រោះដីបាក់ផ្លូវ និងធ្វើអោយផ្លូវមានសោភ័ណភាព ចំនួន៥៩៤៩ ដើម នៅលើផ្លូវវត្តអង្គថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល និងនៅលើផ្លូវភូមិទ្រា-ត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ផ្លូវជាតិលេខ៥១-ជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ផ្លូវជាតិលេខ៥១-ត្រពាំងរការ ឃុំទំនប់ធំ ស្រុកពញាឮ ផ្លូវកុកទិល-ក្រាំងឈើនាង ស្រុកកណ្តាលស្ទឹង។

២.៤. ការងារសាងសង់ទីទួលសុវត្ថិភាព

- បានសាងសង់ទីទួលសុវត្ថិភាព និងសាងសង់បង្គន់អនាម័យចំនួន០១កន្លែង នៅភូមិជ្រោយសំបូរ ឃុំកោះចិន ស្រុកពញាឮ។



៣. ការងារកែលម្អលក្ខណៈនៃការរស់នៅរបស់សហគមន៍ជនបទ

ការងារទឹកស្អាតជាវិស័យមួយដ៏មានសារៈសំខាន់ក្នុងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជននៅជនបទ កាត់បន្ថយនូវភាពងាយរងគ្រោះដោយសារជំងឺផ្សេងៗ ដែលបណ្តាលមកពីការប្រើប្រាស់ និងបរិភោគទឹកគ្មានសុវត្ថិភាព ម្យ៉ាងវិញទៀតទឹកគឺជាចំណែកមួយមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួង មន្ទីរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ សហប្រតិបត្តិការ និងប្រជាពលរដ្ឋបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងខេត្តដោយសម្រេចបានក្នុងឆ្នាំ២០២២ នេះនូវសមិទ្ធផលដូចខាងក្រោម ៖




៣.១. ការងារសាងសង់អណ្តូងស្នប់

- បានសាងសង់អណ្តូងស្នប់អាហ្វ្រីដេសចំនួន៦ អណ្តូង នៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ភូមិទន្សាយស្វិត ឃុំឈ្នាំង ស្រុកពញាឮ ភូមិស្តុកឈូក ភូមិត្រពាំងក្រញូង ឃុំទំនប់ធំ ស្រុកពញាឮ។
- បានជួសជុលអណ្តូងស្នប់ ចំនួន ១១៦ អណ្តូង នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ឃុំបឹងខ្យង ស្រុកកណ្តាលស្ទឹង ឃុំឈ្នាំង ឃុំទំនប់ធំ និងឃុំផ្សារដែក ស្រុកពញាឮ។

៣.២. ការងារសាងសង់ប្រព័ន្ធចែកចាយទឹកខ្នាតតូច

- បានសាងសង់បណ្តាញចែកចាយទឹកសហគមន៍ចំនួន១កន្លែងនៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង។



៣.៣. ការងារសាងសង់បង្គន់អនាម័យ


- បានជួយសាងសង់បង្គន់អនាម័យចំនួន២៥បង្គន់ ជូនដល់គ្រួសារក្រីក្រ នៅឃុំចំនួន០៥ ឃុំ ក្នុង ស្រុកស្អាង រួមមាន៖ ឃុំខ្ពប ឃុំកោះខែល ឃុំក្រាំងយ៉ូវ ឃុំតាលន់ និងឃុំទឹកវិល។
- បានសាងសង់បង្គន់អនាម័យសាធារណៈនៅតាមមណ្ឌលសុខភាព និងសាលារៀនចំនួន១០បង្គន់ (គម្រោងសាច់ប្រាក់ពលកម្ម)។

❖ ៣.៤. ការងារលើកកម្ពស់ការផ្លាស់ប្តូរទំនាប់នៃការរស់នៅសហគមន៍ជនបទ

- បានចុះផ្ទៀងផ្ទាត់ភូមិ ឃុំ ស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលចំនួន១ ០១០ភូមិ១២៧ ឃុំ សង្កាត់ និង១១ ក្រុង ស្រុក។

៣.៥. ការងារស្រង់ទិន្នន័យ និងអត្រាអនាម័យ

- បានធ្វើបច្ចុប្បន្នភាពទិន្នន័យអនាម័យប្រចាំត្រីមាសទី៣ គិតត្រឹមថ្ងៃទី១៩ កញ្ញាឆ្នាំ២០២២ ទូទាំងខេត្តកណ្តាល ១ ០១០ ភូមិ ១២៧ ឃុំសង្កាត់ និង១១ ក្រុង ស្រុក ។
- ខ្ទង់ផ្ទះមានបង្គន់ប្រើប្រាស់ដែលមានការកែលម្អស្មើនឹង១០០%ដែលក្នុងនោះ៩៥.៤%ប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន និងខ្ទង់ផ្ទះប្រើបង្គន់រួម ៤.៦%



៤.១. ការងារលើកកម្ពស់ការបង្កើតការងារ និងមុខរបរនៅជនបទ

- បានបើកវគ្គបណ្តុះបណ្តាលជំនាញចិញ្ចឹមមាន់ចំនួន ០១ វគ្គ ០៣ ថ្ងៃ អ្នកចូលរួម២៥នាក់ ស្រី២នាក់ នៅឃុំភ្នំបាត ស្រុកពញាឮ។
- បានបើកវគ្គបណ្តុះបណ្តាលជំនាញសួនបន្លែចំនួន ០១ វគ្គ ០២ ថ្ងៃ អ្នកចូលរួម ២៥ នាក់ ស្រី៤នាក់ នៅឃុំព្រែកទន្លាប់ ស្រុកលើកដែក។
- បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ចំនួន ៣វគ្គ ៣ឃុំ នៅឃុំវិហារហ្លួង ឃុំកំពង់ល្អង និងឃុំកំពង់អុស ស្ទើរនឹង២១ភូមិ ក្នុងស្រុកពញាឮ សិក្ខាកាមចូលរួមសរុប៦០ នាក់ ស្រី២៤នាក់។
- បានធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិចំនួន៤ស្រុក(ស្រុកមុខកំពូល ស្រុកពញាឮ ស្រុកខ្សាច់កណ្តាល និងស្រុកកៀនស្វាយ)ចំនួន៣១ឃុំ ស្ទើរនឹង១៣៨ភូមិ មាន៦២ភូមិ ដែលមានការផ្លាស់ប្តូរសមាសភាព គ អ ភ ចំនួន១៨៤នាក់ ស្រី ៣៤ នាក់ ក្នុងចំណោម គ អ ភ សរុប១ ១៨៥ នាក់ ស្រី១២៤នាក់ មូលហេតុចាស់ជរា និងសុំលាលែង។



I. សមិទ្ធផលសម្រេចបាន

៥. សមិទ្ធផលនៃការអនុវត្តន៍គម្រោង និងកម្មវិធីសហប្រតិបត្តិការ

៥.១. ការងារសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងអង្គការដៃគូជាតិ

➤ អង្គការ WaterAid ៖

- បានផ្តល់សម្ភារៈ និងថវិកាសម្រាប់គាំទ្រការចុះផ្ទៀងផ្ទាត់ភូមិ ឃុំ ស្រុក បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅស្រុកកៀនស្វាយ ស្រុកកោះធំ ស្រុកពញាឮ ស្រុកមុខកំពូល ស្រុកស្អាង ស្រុកល្វាឯម និងក្រុងតាខ្មៅ។

➤ អង្គការ COCD ៖

- បានផ្តល់សម្ភារៈ និងថវិកាសម្រាប់គាំទ្រការចុះផ្ទៀងផ្ទាត់ភូមិ ឃុំ ស្រុក បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅស្រុកស្អាង ស្រុកល្វាឯម កណ្តាលស្ទឹង អង្គស្នួល និងស្រុកខ្សាច់កណ្តាល។

I. សមិទ្ធផលសម្រេចបាន

៥. សមិទ្ធផលនៃការអនុវត្តន៍គម្រោង និងកម្មវិធីសហប្រតិបត្តិការ

៥.២. ការងារសហប្រតិបត្តិការជាមួយអង្គការដៃគូជាតិអន្តរជាតិ

៥.២.១. ធនាគារអភិវឌ្ឍន៍អាស៊ីADB

គឺជាប្រភេទគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធដនបទកំពុងតែអនុវត្តចំនួន១៣ ខែ មានប្រវែងសរុប ៦០.០៣ គ.ម ដែលជាប្រភេទផ្លូវ DBST ស្ថិតនៅទីតាំងស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល ស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល និងស្រុកពញាឮ ក្នុងនោះគម្រោងអនុវត្តបានចំនួន៥ខែ (ស្រុកអង្គស្នួលចំនួន១ខែ ប្រវែង៤.២៥គ.មស្រុកកណ្តាលស្ទឹង ចំនួន២ខែ ប្រវែង១៤.៣ គ.ម ស្រុកពញាឮ ចំនួន២ខែ ប្រវែង ១៣.១ គ.ម លទ្ធផលសម្រេចបាន២០%)។

I. សមិទ្ធផលសម្រេចបាន

៥. សមិទ្ធផលនៃការអនុវត្តន៍គម្រោង និងកម្មវិធីសហប្រតិបត្តិការ

៥.២. ការងារសហប្រតិបត្តិការជាមួយអង្គការដៃគូជាតិអន្តរជាតិ (ត)

៥.២.២. គម្រោងកូរ៉េ EDCF

គឺជាប្រភេទគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទបានសិក្សារួចរាល់ ចំនួន០៤ខែ មាន ប្រវែងសរុប ១៩.១៥

គ.ម ដែលជាប្រភេទផ្លូវបេតុង ស្ថិតនៅទីតាំងស្រុកកណ្តាលស្ទឹង ស្រុកលើកដែក ស្រុកល្វាឯម និងស្រុកពញាឮ។

គម្រោងនេះអនុវត្តនៅឆ្នាំ២០២៣។

៥.២.៣. គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ

គឺជាប្រភេទគម្រោងក្រាលដីស និងក្រាលគ្រួសក្រហម ក្នុងនោះផ្លូវដីសប្រវែង ២៤.៣ គ.ម ស្ថិតនៅស្រុកកោះធំ ស្រុក


ខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកពញាឮ និងស្រុកស្អាង ជាលទ្ធផលសម្រេចបាន១០០% និងផ្លូវក្រាលគ្រួសក្រហម និងថ្មមិច

ប្រវែង៣២.៩៨ គ.ម នៅស្រុកលើកដែក ស្រុកពញាឮ ស្រុកល្វាឯម ស្រុកស្អាង និងស្រុកអង្គស្នួល ជាលទ្ធផលសម្រេចបាន

១០០%។

៥.២.៤. គម្រោង SAAMBAT

គឺជាប្រភេទគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ បានសិក្សារួច ចំនួន២ខែ មានប្រវែងសរុប១០.៦៥ គ.ម ដែលជាប្រភេទផ្លូវDBST ស្ថិតនៅទីតាំងស្រុកខ្សាច់កណ្តាល ។ គម្រោងនេះអនុវត្តនៅឆ្នាំ២០២៣។



II-បញ្ហាប្រឈម


- ខ្វះខាតថវិកាដើម្បីឆ្លើយតបទៅ និងផែនការសកម្មភាពជាអាទិភាពរបស់មូលដ្ឋាន។
- រថយន្តដឹកលើសទម្ងន់ ជាហេតុនាំឱ្យប៉ះពាល់គុណភាពផ្លូវជនបទ។
- ប្រជាពលរដ្ឋរស់នៅតាមបណ្តោយខ្សែផ្លូវជនបទចាក់ដីសង់លំនៅដ្ឋានខ្ពស់ជាងផ្លូវនិងពុំបាន ដាក់លូរំដោះទឹកធ្វើអោយផ្លូវរងការខូចខាតមិនអាចប្រើប្រាស់បានយូរអង្វែង។
- ប្រជាពលរដ្ឋនៅតំបន់ជាប់ស្រយាលនៅមានការខ្វះខាតទឹកប្រើប្រាស់ដោយបណ្តាញចែកចាយទឹកស្អាតមិនទាន់បានតភ្ជាប់ទៅដល់តំបន់ជនបទជាប់ស្រយាលនៅឡើយ។
- ការចូលរួមរបស់សហគមន៍ និងអាជ្ញាធរ នៅមានកម្រិត។
- អង្គការមួយចំនួនធំបានបញ្ចប់បេសកកម្មនៅក្នុងខេត្តកណ្តាល។

ចំណុចខ្លាំង

- ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្តមានការយកចិត្តទុកដាក់ខ្ពស់លើមន្ត្រីជំនាញតាមរយៈការលើកទឹកចិត្តជូនមន្ត្រី ដែលមានស្មារតីការងារល្អ។
- ការិយាល័យជំនាញទាំងអស់មានសាមគ្គីភាព កិច្ចហាភារល្អ មានបទពិសោធន៍ និងគំនិតច្នៃប្រឌិតថ្មីៗ។
- អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានា សម្បូរសជន ប្រជាពលរដ្ឋចូលរួមគាំទ្រដំណើរការអភិវឌ្ឍន៍នៅមូលដ្ឋានទាំងស្មារតី ថវិកា និងសម្ភារ។

ចំណុចខ្វះខាត

- សមត្ថភាពជំនាញ បទពិសោធន៍ និងចំណេះដឹងរបស់មន្ត្រីរាជការមួយចំនួននូវមានកម្រិតមិនទាន់បានឆ្លើយតបទៅនឹងកំណែទម្រង់លើគ្រប់វិស័យអភិវឌ្ឍន៍ជនបទ ដែលត្រូវឲ្យមានការបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែម។
- ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋនៅជនបទធ្វើឲ្យមានការខ្វះកម្លាំងពលកម្មសម្រាប់អភិវឌ្ឍន៍នៅតំបន់ជនបទ និងប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្ស(ស្ត្រីមេគ្រួសារធ្វើចំណាកស្រុកយកកូនតូចៗក្នុងវ័យសិក្សាទៅនៅជាមួយធ្វើឱ្យកុមារបោះបង់ការសិក្សា) ទាមទារឱ្យមានការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមូលដ្ឋាន និងបង្កើតមុខរបរជូនពួកគាត់នៅក្នុងសហគមន៍។
- ស្ថានភាពភូមិសាស្ត្រខេត្តកណ្តាលគឺជាខេត្តដែលជាប់នឹងដងទន្លេ បឹង ស្ទឹង ព្រែក ដែលជាហេតុនាំឱ្យរងផលប៉ះពាល់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទដោយសារទឹកជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ។



ចំណុចខ្វះខាត

- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍នៅមិនទាន់ឆ្លើយតបពេញលេញទៅនឹងសេចក្តីត្រូវការនៅឡើយ។
- កង្វះវត្ថុធាតុដើមសម្រាប់ការផ្គត់ផ្គង់ក្នុងការសាងសង់ផ្លូវជនបទដូចជា ក្រួសក្រហម ខ្សាច់ភ្នំ ជាដើម។
- ប្រជាពលរដ្ឋពុំសូវមានភាពម្ចាស់ការក្នុងការចូលរួមថែទាំ និងជួសជុល សមិទ្ធផលដែលបានផ្តល់ជូនហើយក៏មានប្រជាពលរដ្ឋមួយចំនួនបានធ្វើរបងរំលោភដីចំណីផ្លូវ និងការចាក់ដីលប់ចំណីផ្លូវព្រមទាំងប្រព័ន្ធរំដោះទឹក។
- កំណើនយានយន្តធ្វើចរាចរកាន់តែមានច្រើន និងការផ្ទុកលើសទំងន់បណ្តាលឲ្យផ្លូវដែលបាន សាងសង់ ឬជួសជុលរួចងាយរងការខូចខាតទៅវិញ។
- ខេត្តកណ្តាលមានអាជ្ញាប័ណ្ណផ្គត់ផ្គង់ទឹកស្អាតតាមទុយោនៅគ្រប់ទូទាំង១២៧ឃុំ/សង្កាត់ ប៉ុន្តែភូមិនៅជាច្រើនស្រយាលមួយចំនួននៅតែបន្តខ្វះខាតទឹកស្អាតប្រើប្រាស់ ដោយសារក្រុមហ៊ុនមានលទ្ធភាពផ្គត់ផ្គង់បានតែភូមិមួយចំនួនដែលស្ថិតនៅទីប្រជុំជនរបស់ឃុំតែប៉ុណ្ណោះ។

សំណូមពរ

- ស្នើសុំថវិកាបន្ថែមពីក្រសួង និងរដ្ឋបាលខេត្តសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតតាមតម្រូវការជាក់ស្តែងប្រជាពលរដ្ឋនៅមូលដ្ឋាន។
- ស្នើអាជ្ញាធរ ក្រុង ស្រុក ជួយសហការផ្សព្វផ្សាយពាក់ព័ន្ធការថែទាំហេដ្ឋារចនាសម្ព័ន្ធដនបទឱ្យបានគង់វង្សយូរអង្វែង និងមានវិធានការលើថយន្តទាំងឡាយណាដឹកលើសទម្ងន់ច្បាប់កំណត់ និងហាមឃាត់កុំឱ្យប្រជាពលរដ្ឋចាក់ដីខ្ពស់ជាងផ្លូវ។
- ស្នើសុំថវិកាគាំទ្រសកម្មភាពនិរន្តរភាពការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ODF និង ODF Plus ខេត្តកណ្តាល។
- ស្នើសុំឱ្យរដ្ឋបាលខេត្តណែនាំដល់អភិបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមវិភាជន៍ថវិការបស់ខ្លួនសម្រាប់អនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឱ្យកាន់តែប្រសើរថែមទៀត។
- សុំជួយគាំទ្រថវិកាសម្រាប់រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG)។
- ស្នើសុំក្រសួង រដ្ឋបាលខេត្តជួយគាំទ្រ និងទាក់ទាញអង្គការដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធការងារវិស័យអភិវឌ្ឍន៍ជនបទបន្ថែម។

កម្រងរូបភាពសមិទ្ធផលសម្រេចបានឆ្នាំ២០២២



កម្រងរូបភាពសមិទ្ធផលសម្រេចបានឆ្នាំ២០២២





ស្នូលអន្តរាគមន៍

